





# កិច្ចប្រជុំពិគ្រោះយោបល់សាធារណៈស្តីពីការរៀបចំកិច្ចដំណើរការរបបសន្តិសុខសង្គម ផ្នែកធានារ៉ាប់រងសុខភាពសម្រាប់កម្មករនិយោជិត



ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ នៅ រ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាលប្រជុំធំរបស់បេឡាជាតិរបបសន្តិសុខ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត និងមន្ត្រីក្រោមឱវាទជាច្រើនរូប។ ក្នុងឱកាស សង្គម (ប.ស.ស) មានបើកកិច្ចប្រជុំពិគ្រោះ អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង នោះ លោក អ៊ុក សមវិទ្យា នាយកបេឡា ជាតិរបបសន្តិសុខសង្គម បានអញ្ជើញឡើង យោបល់សាធារណៈ ស្តីពីការរៀបចំកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈនិងមានការអញ្ជើញ ជាតិរបបសន្តិសុខសង្គម បានអញ្ជើញឡើង ដំណើរការរបបសន្តិសុខសង្គម ផ្នែកធានា ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អានរបាយការណ៍ ស្តីពីលទ្ធផលការងារ



ទិដ្ឋភាពបើកកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈស្តីពីការរៀបចំកិច្ចដំណើរការរបបសន្តិសុខសង្គម ផ្នែកធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត

ដែល ប.ស.ស សម្រេចបានគួរជាទីមោទនៈ ចាប់តាំងពីការចាប់ផ្តើមដំណើរការរបបធានារ៉ាប់រងហានិភ័យការងារប្រកបដោយជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ស្របគ្នានេះដែរ ប.ស.ស បានត្រៀមខ្លួនក្នុងការដាក់ឱ្យដំណើរការរបបធានារ៉ាប់រងពីរផ្សេងទៀតនាពេលខាងមុខ។ បន្ទាប់ពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ ពីលទ្ធផលការងាររបស់ ប.ស.ស និងជំរុញឱ្យអង្គភាព



ទិដ្ឋភាពចូលរួមរបស់ថ្នាក់ដឹកនាំ ប.ស.ស និងក្រសួង/ស្ថាប័ន និងអង្គការពាក់ព័ន្ធ



លោក អ៊ុក សមរិទ្យា អញ្ជើញឡើងអានរបាយការណ៍

នេះត្រូវដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព នៅចុងឆ្នាំ២០១៤ និងរបបប្រាក់សោធន នៅឆ្នាំ២០១៥។ បន្ថែមពីលើនេះ ទៀត ឯកឧត្តមរដ្ឋមន្ត្រី បានមានអនុសាសន៍ណែនាំ ដល់ក្រសួង/ស្ថាប័ន និងអង្គការពាក់ព័ន្ធ ត្រូវសហការជិតស្និទ្ធជាមួយបេឡា ជាតិរបបសន្តិសុខសង្គម ហើយបានណែនាំ

ដល់ ប.ស.ស ឱ្យជំរុញបន្ថែមនូវសេវាការងាររបស់ខ្លួនតាមរយៈធ្វើការផ្សព្វផ្សាយ បទបង្ហាញដ៏មានសារៈសំខាន់មួយ ដើម្បីឱ្យបានទូលំទូលាយគ្រប់រូបភាព ដែលអាចទៅបានឱ្យមានប្រសិទ្ធភាពខ្ពស់និងឱ្យទទួលបានជោគជ័យ នៃរបបដែលដាក់ឱ្យដំណើរការនោះ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពិគ្រោះ

យោបល់នេះ លោក អ៊ុក សមរិទ្យា បានធ្វើការផ្សព្វផ្សាយ ដល់ក្រសួង/ស្ថាប័ន និងអង្គការពាក់ព័ន្ធនានាបានយល់ និងជ្រាបច្បាស់អំពីភាពវិជ្ជមាន និងអវិជ្ជមាននៃកិច្ចដំណើរការរបស់ បេឡាជាតិរបបសន្តិសុខសង្គមជាពិសេស ផ្ដោតទៅលើការបម្រើសេវាសាធារណៈ របស់អង្គការ ដល់កម្មករនិយោជិត និងដើម្បីធ្វើការពិគ្រោះយោបល់ជាវេទិកាសាធារណៈ ក្នុងការរិះរកចំណុចខ្វះខាត និងចំណុចប្រឈមនានា របស់អង្គការ ក្នុងការស្វែងរកការឯកភាពគ្នាណាមួយ រួមគ្នាដោះស្រាយបញ្ហាទាំងនោះឱ្យបានល្អ មានតម្លាភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា។



វេទិកាសំណួរ-ចម្លើយពិគ្រោះយោបល់ របស់តំណាងក្រសួង/អង្គការពាក់ព័ន្ធ

# កិច្ចប្រជុំលើកទី០២ នៃវេទិកាទូទាត់សំណងគ្រោះថ្នាក់ការងារអាស៊ី នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ

បេឡាជាតិរបបសន្តិសុខសង្គម បានអនុវត្ត របបធានារ៉ាប់រងហានិភ័យការងារ (គ្រោះ ថ្នាក់ការងារ) សម្រាប់កម្មករនិយោជិត។ រីឯ ការទូទាត់សំណងគ្រោះថ្នាក់ការងារ បេឡា ជាតិរបបសន្តិសុខសង្គម បានផ្តល់ និង បម្រើសេវាផ្នែកនេះមានតម្លាភាព និងមាន ភាពរលូន ទោះបីមានចំណុចប្រឈមមួយ ចំនួនតូចក៏ដោយ។ ដើម្បីឲ្យផ្នែកនេះមាន ការគាំទ្រពេញទំហឹងពីសមាជិករបស់ខ្លួន

គ្នាទៅវិញទៅមក ដើម្បីធ្វើការជ្រើសរើស ចំណុចសំខាន់ៗមួយចំនួនទុកជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍវិស័យការងារស្របទៅ តាមផែនការយុទ្ធសាស្ត្រគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសផ្ដោតទៅលើកិច្ចគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ។ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស តំណាងប្រទេសកម្ពុជា បានធ្វើបទបង្ហាញ ដល់បណ្តាប្រទេសនានាឲ្យបានជ្រាបច្បាស់




ការធ្វើបទបង្ហាញរបស់ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស

ខាក្រោម៖

- ការថែទាំ និងព្យាបាលមុខរបួស
- ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ
- ការផ្តល់ធនលាភ ឬប្រាក់វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារ
- ការផ្តល់វិភាជន៍ជាសោហ៊ុយសម្រាប់ បូជាសព និងធនលាភចំពោះឧត្តរជីវី (អ្នក នៅក្នុងបន្ទុកនៃជនរងគ្រោះ)។
- ការផ្តល់ឧបករណ៍អវយវៈសិប្បនិម្មិត
- ការសម្របសម្រួលមុខងារ ការអប់រំ វិជ្ជាជីវៈឡើងវិញ
- ការដឹកជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ ទៅកាន់កន្លែងព្យាបាល ឬទៅកាន់លំនៅ ស្ថាន។
- ការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត និង ការប្រតិបត្តិអធិការកិច្ចការងារដែលមាន តម្លាភាព និងប្រសិទ្ធភាព។



កិច្ចពិភាក្សាជាគ្រុមរបស់ថ្នាក់ដឹកនាំ ប.ស.ស និងមន្ត្រីក្រោមឱវាទ



ទិដ្ឋភាពការផ្តល់ជូនវត្ថុអនុស្សាវរីយ៍

បន្ថែមទៀត នៅថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខ សង្គម និងមន្ត្រីក្រោមឱវាទ បានអញ្ជើញ ចូលរួមកិច្ចប្រជុំលើកទី២ នៃវេទិកាទូទាត់ សំណងគ្រោះថ្នាក់ការងារ អាស៊ី នៅទីក្រុង សេអ៊ូល នៃប្រទេសកូរ៉េ ដោយមានការចូល រួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសម៉ុងហ្គោលី ម៉ាឡេស៊ី ហ្វីលីពីន ស្រីលង្កា ថៃ វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសកូរ៉េ ដែលជាប្រទេសសាមី ដើម្បី ធ្វើការដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍

និងយល់ដឹងអំពីការបង្កើត ច្បាប់បទដ្ឋាន គតិយុត្ត គោលការណ៍ច្បាប់នៃការអនុវត្ត វិស័យសន្តិសុខសង្គម យុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធ សាស្ត្រនៃផ្នែកនានាមួយចំនួន ដែលផ្ដោត សំខាន់ទៅលើកិច្ចគាំពារសង្គម សម្រាប់ជន ក្រីក្រ និងជនងាយរងគ្រោះ។ ក្នុងនោះដែរ លោកនាយក ប.ស.ស បានលើកឡើង នូវចំនុចសំខាន់ៗមួយចំនួន នៃការទូទាត់ សំណងគ្រោះថ្នាក់ការងារនៅកម្ពុជា ដែល ប.ស.ស ទទួលបន្ទុកវិស័យនេះមានដូច



ការថតរូបអនុស្សាវរីយ៍របស់បណ្តាប្រទេសចូលរួម

# សន្និសីទថ្នាក់តំបន់ឆ្នាំ២០១៤ ស្តីពីកម្មវិធីស្តារលទ្ធភាពពលកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មជនពិការភាពក្នុងសង្គមឡើងវិញ

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានដឹកនាំក្រុមការងារចូលរួមសន្និសីទថ្នាក់តំបន់ឆ្នាំ២០១៤ ស្តីពីកម្មវិធីស្តារលទ្ធភាពពលកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មជន

Richard Riotanak Jaem, រដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានគោលបំណងលើកកម្ពស់ការស្វែងរកការងារធ្វើ និងលើកកម្ពស់ការយល់ដឹងរបស់ជនពិការភាព ជនអសមត្ថភាព គ្មានការងារធ្វើ ការអភិវឌ្ឍសុខុមាល

ការបណ្តុះបណ្តាលសមត្ថភាពផ្នែកធនធានមនុស្សនិងការជំរុញផ្នែកវិស័យសាធារណៈនិងឯកជន ក៏ដូចជាការផ្តល់មតិយោបល់បន្ថែម និងបទពិសោធន៍ ដល់រដ្ឋសមាជិកអាស៊ាន ទៅវិញទៅមក ក្នុងការទំនាក់ទំនងនៃឧបករណ៍កិច្ចគាំពារសង្គម និងដើម្បី



ទិដ្ឋភាពចូលរួមរបស់ប្រធានសន្និសីទថ្នាក់តំបន់ និងសមាជិកក្នុងអង្គពិធី

ពិការភាពក្នុងសង្គមឡើងវិញ នៅទីក្រុង ភាពសង្គម ការផ្តល់សេវាសង្គម ការគាំពារ កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម YB Dato` Sri

គោលនយោបាយ ការធ្វើសមាហរណកម្ម

កំណើនសេដ្ឋកិច្ចសង្គមឡើងវិញ ក្នុងការកាត់បន្ថយភាពក្រីក្រ។



ទិដ្ឋភាពចូលរួមរបស់មន្ត្រី ប.ស.ស និងមន្ត្រីក្រសួងពាក់ព័ន្ធក្នុងអង្គពិធី

# ទស្សនៈកិច្ចសិក្សាស្តីពីរបបធានារ៉ាប់រងសុខភាព នៅប្រទេសថៃ

កាលពីថ្ងៃទី០៦-០៩ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូប្រទេសកម្ពុជា ដែលដឹកនាំដោយ លោកអេឌ្នបណ្ឌិត ស៊ី សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម ខណៈពេលដែល ប.ស.ស កំពុងរៀបចំ និងដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាពនៅចុងឆ្នាំ២០១៤។ គណៈប្រតិភូប្រទេសកម្ពុជាដែលអញ្ជើញទៅទស្សនៈកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៃការអនុវត្តរបបធានារ៉ាប់រង



កិច្ចប្រជុំពិភាក្សាស្តីពីរបបធានារ៉ាប់រងសុខភាពរបស់គណៈប្រតិភូពាក់ព័ន្ធ

ដំណើរការ នៃការប្រើប្រាស់សេវារបស់សមាជិកក្នុងមន្ទីរពេទ្យ ការគ្រប់គ្រងការប្រើប្រាស់សេវា, ដំណើរការនៃការទាមទារសំណង និងការផ្តល់សំណង, សូចនាករណ៍សំខាន់ៗ ការត្រួតពិនិត្យប្រតិបត្តិការនៃការធានារ៉ាប់រងសុខភាពសង្គម រួមមានផ្នែកបច្ចេកទេស ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវិភាគអំពីប្រតិបត្តិការ នៃរបបធានារ៉ាប់រងសុខភាព, ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា និងការមើលថែទាំជាដើម។ ដើម្បីយកមកអនុវត្តរបបនេះឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នៅកម្ពុជា។



ទិដ្ឋភាពនៃការចុះទស្សនកិច្ចសិក្សាផ្ទាល់ ដល់កន្លែងធ្វើការ

ជាសកល ពីបណ្តាស្ថាប័នធានារ៉ាប់រងសុខភាពសំខាន់ៗមានដូចជា ការិយាល័យគាំពារសង្គម (SSO) ការិយាល័យគាំពារសុខភាពជាតិ (NHSO) ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជន និងមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយស្ថាប័នសន្តិសុខសង្គម។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ ក្រុមការងារខាង ប.ស.ស និងក្រុមហ៊ុននគរអាយធី ដែលជាអ្នកសរសេរកម្មវិធីឱ្យប.ស.ស បានផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា៖ ការចុះបញ្ជីកា និងដំណើរការបង់ភាគទាន, ការកំណត់អត្តសញ្ញាណសមាជិក និងការប្រើប្រាស់ទម្រង់នៃការចុះបញ្ជីកា, ដំណើរការនៃការចុះកិច្ចសន្យាជាមួយ

អ្នកផ្តល់សេវា, នីតិវិធីចុះកិច្ចសន្យាជាមួយអ្នកផ្តល់សេវា វិធីសាស្ត្រទូទាត់សំណង វិធីសាស្ត្រសម្រាប់ផ្ទុកទិន្នន័យសំខាន់ៗ និងដំណាក់កាលនៃការផ្តល់សុពលភាព,



ការថតរូបអនុស្សាវរីយ៍ក្រោយពីដំណើរនៃទស្សនកិច្ច

# សកម្មភាពចុះបំពេញរបស់កម្មការងាររបស់ក្រុមប្រឹក្សាបច្ចេកទេស របបសន្តិសុខសង្គម នៅខេត្តតាកែវ

កាលពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ ២០១៤ ឯកឧត្តម កាន់ ម៉ែន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) បានដឹកនាំក្រុមប្រឹក្សាបច្ចេកទេស ក.ប.ស.ស. សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារចុះប្រជុំផ្សព្វផ្សាយអប់រំ ពីការបង្កាច់វិជ្ជាជីវៈ លក្ខខណ្ឌការងារ, លក្ខខណ្ឌអនាម័យ ដល់



ទិដ្ឋភាពប្រជុំអប់រំណែនាំរបស់ក្រុមប្រឹក្សាបច្ចេកទេស (ក.ប.ស.ស.)



ការអញ្ជើញចុះអប់រំណែនាំផ្ទាល់ របស់ក្រុមការងារ



កម្មករនិយោជិតនៅរោងចក្រ ប៊ីយូធីហ៊ុល សុខភាព និងរបបប្រាក់សោធនដែលត្រូវស្រ្តីង ហួតវេ និងរោងចក្រហ៊ុយចៀន ដែលអនុវត្ត ចំពោះកម្មករនិយោជិត នាពេលស្ថិតនៅខេត្តតាកែវ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបច្ចេកទេស ក.ប.ស.ស. បានធ្វើការពន្យល់ណែនាំ ដល់កម្មករនិយោជិត អំពីអ្វីជាគ្រោះថ្នាក់ការងារ, ដែលក្នុងនោះ ផ្តោតលើអត្ថប្រយោជន៍ផ្សេងៗទៀត ដែលបេឡាជាតិរបបសន្តិសុខសង្គម ផ្តល់ជូនពេលសមាជិករបស់ខ្លួនទទួលរងគ្រោះថ្នាក់, និងការរៀបចំដាក់ឲ្យដំណើរការរបបធានារ៉ាប់រង

សុខភាព និងរបបប្រាក់សោធនដែលត្រូវអនុវត្ត ចំពោះកម្មករនិយោជិត នាពេលខាងមុខ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាបច្ចេកទេស ក.ប.ស.ស. បានធ្វើការណែនាំផងដែរ ដល់និយោជកឲ្យផ្សព្វផ្សាយបន្តអំពីវិធីសាស្ត្រមួយចំនួនក្នុងការបង្កា ដើម្បីឲ្យកម្មករនិយោជិតជៀសផុតពីជំងឺវិជ្ជាជីវៈ និងគ្រោះថ្នាក់ផ្សេងៗដែលកើតមាន ឡើងដោយសារការងារ។



ការអញ្ជើញចុះត្រួតពិនិត្យរបស់ក្រុមការងារ ដល់កន្លែងធ្វើការរបស់កម្មករនិយោជិត



# សកម្មភាពចុះបំពេញរបស់កម្មការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) នៅខេត្តស្ទឹងត្រែង

កាលពីថ្ងៃទី២០-២៤ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដែលដឹកនាំដោយ ឯកឧត្តម កាន់ ម៉ែន ប្រធានក្រុមប្រឹក្សាបច្ចេកទេស បានចុះបំពេញរបស់កម្មនៅក្រុមហ៊ុន សុភក្តិនិកា អ៊ិនវេសមេន អាហ្គ្រិក អ៊ិនដាស្ត្រីល ជ្រូន ខូអិលធីឌី ក្នុងខេត្តស្ទឹងត្រែង ដើម្បីធ្វើការសិក្សាប្រៀបធៀបពីលក្ខខណ្ឌការងារ លក្ខខណ្ឌសុខភាពអនាម័យ និងជំងឺវិជ្ជាជីវៈ ព្រមទាំងបង្ហាញពី



ទិដ្ឋភាពចូលរួមរបស់និយោជក ឬតំណាង និងអង្គការពាក់ព័ន្ធក្នុងកិច្ចពិភាក្សា



ផ្តល់នូវសម្ភារៈការពារផ្សេងៗ ដល់កម្មករ មានដូចជា៖ ស្បែកជើងកវែង ស្រោមដៃដៃ ម៉ាស់ពាក់ច្រមុះការពារក្លិនស្អុយ អៀមកៅស៊ូ ពាក់ពេលធ្វើការ និងការទុកដាក់សម្ភារៈផ្សេងៗទៀតដូចជា កាកសំណល់ជាតិពុលផ្សេងៗឲ្យបានត្រឹមត្រូវ ឲ្យស្របទៅតាមលក្ខណៈបច្ចេកទេស និងស្របទៅតាមលក្ខខណ្ឌការងារ ។

កិច្ចដំណើរការ នៃរបបសន្តិសុខសង្គម ឲ្យកម្មករនិយោជិតបានយល់ និងអនុវត្តតាម។ ឯកឧត្តម កាន់ ម៉ែន បានណែនាំដល់និយោជក និងកម្មករនិយោជិតឲ្យយល់ដឹងពីរបបធានារ៉ាប់រងហានិភ័យការងារ (ជំងឺវិជ្ជាជីវៈ, ផលវិបាកនៃជំងឺវិជ្ជាជីវៈ, ការផ្តល់អត្ថប្រយោជន៍តារាកាលិក វិធីសង្គ្រោះបឋមនៅពេលគ្រោះថ្នាក់ការងារកើតឡើង) ។ បន្ទាប់ពី ឯកឧត្តម បានធ្វើការណែនាំ ដល់និយោជករួចមក និយោជកបានសន្យា



ការចុះត្រួតពិនិត្យ ដល់កន្លែងធ្វើការផ្ទាល់របស់កម្មករនិយោជិត

# កិច្ចប្រជុំរបស់គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស



ការប្រជុំពិភាក្សារបស់គណៈកម្មការ

គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស បង្កើតឡើងដើម្បីដោះស្រាយវិវាទ ឬបណ្តឹង ដែលទាក់ទងទៅនឹងការអនុវត្តបទប្បញ្ញត្តិ និងបទបញ្ជាខាងវិស័យសន្តិសុខសង្គម រវាងសមាជិក ប.ស.ស និយោជក និងបេឡាជាតិរបបសន្តិសុខសង្គម។ គណៈកម្មការដោះស្រាយវិវាទ ឬ

ការផ្តល់តារាងកាលិក របបសន្តិសុខសង្គម, បណ្តឹងតវ៉ា របស់កម្មករនិយោជិតសមាជិក ប.ស.ស ទាក់ទងនឹងភាពមិនប្រក្រតីនៃការផ្តល់សេវារបបសន្តិសុខសង្គម, បណ្តឹងតវ៉ារបស់កម្មករនិយោជិតសមាជិក ប.ស.ស ចំពោះការខកខានរបស់និយោជកមិនរាយការណ៍ ដើម្បីចុះឈ្មោះខ្លួនក្នុង ប.ស.ស,

ទៀតភាគីប្តឹងតវ៉ាអាចជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការ ដោយជូនព័ត៌មានជាលាយលក្ខណ៍អក្សរទៅនាយកបេឡាជាតិរបបសន្តិសុខសង្គម ក្នុងរយៈពេលប្រាំបីថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីសម្រេច។ ក្នុងករណីនេះភាគីប្តឹងតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដើម្បីដោះ



ការប្រជុំសម្រេចរបៀបវារៈផ្សេងៗរបស់គណៈកម្មការ

បណ្តឹងនៃ ប.ស.ស មានភារកិច្ចផ្សះផ្សាវិវាទ ដែលទាក់ទងនឹងបេឡាជាតិរបបសន្តិសុខសង្គមដូចជា៖ បណ្តឹងតវ៉ារបស់កម្មករនិយោជិត (សមាជិក ប.ស.ស) ទាក់ទងនឹងការមិនយល់ព្រម ឬភាពមិនត្រឹមត្រូវក្នុង

បណ្តឹងតវ៉ារបស់និយោជក ចំពោះការអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ឬបទបញ្ជាជាធរមានរបស់មន្ត្រី ប.ស.ស, បណ្តឹងតវ៉ាផ្សេងទៀត ដែលទាក់ទងនឹងការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម។ ម្យ៉ាង

ស្រាយបន្ត។ សេចក្តីសម្រេចរបស់គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស និងសម្រេចជាផ្លូវការ ករណីភាគីប្តឹងតវ៉ាត្រូវអនុវត្តតាម ប្រសិនបើគ្មានការជំទាស់រយៈពេលប្រាំបីថ្ងៃនៃថ្ងៃធ្វើការ។

# សកម្មភាពចុះអង្កេតករណីកម្មករនិយោជិតសន្លប់នៅរោងចក្រ T & K GARMENT INDUSTRY Co.,LTD



កិច្ចពិភាក្សាទាញរកមូលហេតុដែលធ្វើឲ្យមានករណីសន្លប់

ដើម្បីបង្ហាញ និងកាត់បន្ថយករណីសន្លប់ ដែលកើតមាន ចំពោះកម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ និង ទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិត តាមសហគ្រាសគ្រឹះស្ថានដែលមានភារកិច្ច ដូចខាងក្រោម៖ សិក្សាស្រាវជ្រាវ និងពិនិត្យ រកមូលហេតុសន្លប់, ចាត់វិធានការសង្គ្រោះ បន្ទាន់ និងទប់ស្កាត់ការសន្លប់របស់កម្មករ និយោជិតនៅកន្លែងការងារ, សម្រប សម្រួល និងសហការជាមួយមន្ទីរពេទ្យ ពហុព្យាបាល ដើម្បីបង្កើតរូបមន្តព្យាបាល សន្លប់ និងកំណត់ពីតម្លៃព្យាបាល, សម្រប សម្រួល សហការជាមួយស្ថាប័ន និងអាជ្ញា ធរណាមួយ ដើម្បីដឹកជញ្ជូនជនរងគ្រោះទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យពហុព្យាបាល ប្រកបដោយសុវត្ថិភាព, និងទាន់ពេល វេលា ជាពិសេសធ្វើការរៀបចំណែនាំ និង



សកម្មភាពនៃការសាកសួរព័ត៌មានជាមួយនិយោជក អំពីមូលហេតុនៃការសន្លប់របស់កម្មករនិយោជិត ផ្សព្វផ្សាយកម្មវិធី បង្ហាញគ្រោះថ្នាក់ការងារ, មន្ទីរពេទ្យ រាល់ការចំណាយលើថ្លៃព្យាបាល ដល់និយោជិតឲ្យយល់ដឹង និងអនុវត្តតាម។ ស្របជាគ្នានេះដែរ កាលពីថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៤ គណៈកម្មការសិក្សា ស្រាវជ្រាវទប់ស្កាត់ ករណីសន្លប់ និងបង្ការ គ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះ អង្កេតករណីសន្លប់ដែលកើតមានឡើងនៅ រោងចក្រ T & K GARMENT INDUSTRY CO.,LTD បម្រើសកម្មភាពសេដ្ឋកិច្ច

ផលិតខោខ្លវបិយ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករនិយោជិតសរុប ១,២៥០នាក់ (ស្រី១,០០៥ នាក់) ក្នុង នោះមានកម្មការិនីសន្លប់០៥នាក់។ ចំពោះ ករណីនេះ គណៈកម្មការបានចុះត្រួតពិនិត្យ អង្កេតស្ថានភាពកម្មការិនីដែលមានអាការៈ ទន់ដៃទន់ជើងត្រូវបញ្ជូនទៅសង្គ្រោះនៅ

អំពីមូលហេតុនៃការសន្លប់របស់កម្មករនិយោជិត មន្ទីរពេទ្យ រាល់ការចំណាយលើថ្លៃព្យាបាល ជាបន្ទុក របស់បេឡាជាតិរបបសន្តិសុខ សង្គម។ ដើម្បីឲ្យស្ថានភាពនេះវិលមករក សភាពធម្មតាវិញ និងកុំឲ្យកើតមានឡើងត ទៅទៀត គណៈកម្មការបានតម្រូវឲ្យនិយោ ជកគោរពតាមអ្វីដែលគណៈកម្មការ បាន ណែនាំ។ ដោយឡែកសម្រាប់កម្មករនិយោជិត ដែលសន្លប់ត្រូវចូលធ្វើការវិញស្ថិតក្រោមការ ត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជាមុនសិន។



**សកម្មភាពចុះទៅទន្លេតករណីសន្លប់កម្មករនិយោជិត នៅស្ថានឧស្សាហកម្មវត្សរៈ២**



ការប្រជុំពិភាក្សាជាមួយសហជីព និងតំណាងរោងចក្រ អំពីករណីកម្មករសន្លប់

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះទៅតំបន់ស្ថានឧស្សាហកម្មវត្សរៈ២ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីពិនិត្យស្ថានភាពសុខភាពកម្មករនិយោជិត



ការធ្វើទស្សនាសម្ភាសជាមួយរដ្ឋបាលរោងចក្រ

និងធ្វើការណែនាំ ដល់តំណាងតំបន់ស្ថានឧស្សាហកម្មវត្សរៈ២ និងតំណាងរោងចក្រ Dongdu Textil (Cambodia) Co.,Ltd តំណាងរោងចក្រ Moha តំណាងរោងចក្រ Newpex Co.,Ltd តំណាងរោងចក្រ Papollion, តំណាងសហជីព និងតំណាងកម្មករនិយោជិត។ តាមការពិនិត្យរបស់គណៈកម្មការ ស.ទ.ប.ក បានរកឃើញថាក្នុងស្ថានឧស្សាហកម្មវត្សរៈ២ មានកម្មការិនីសន្លប់ចំនួន ១៤០នាក់ គឺផ្ដើមចេញពីកម្មការិនី នៅរោងចក្រមួយមានកម្មការិនី ២នាក់ មានអាការៈ ឈឺក្បាល វិលមុខ

បាន Call ប្រាប់គ្នាពីរោងចក្រមួយទៅរោងចក្រមួយទៀត ទើបមានកម្មករនិយោជិតនៅរោងចក្រផ្សេងៗមានការភិតភ័យ និងមានអាការៈស្រដៀងគ្នា បានសន្លប់តៗគ្នាពីរោងចក្រមួយទៅរោងចក្រមួយ។ រីឯរោងចក្រដែល កើតបញ្ហាកម្មករសន្លប់លើកដំបូងនោះ គឺដោយសារតែនៅក្នុងរោងចក្រ Newpex Co.,Ltd មានអាកាសធាតុក្តៅហើយហាប់ ចំណែកឯកង្ហារបាញ់ខ្យល់មួយចំនួនធំមិនដំណើរការ។ គណៈកម្មការ ស.ទ.ប.ក បានដាក់វិធានការ ដល់និយោជកក្នុងរោងចក្រ នៅក្នុងតំបន់ស្ថានឧស្សាហកម្មវត្សរៈ២ ត្រូវធ្វើការកែលំអចំនុចមួយចំនួនទៅតាមបទដ្ឋានបច្ចេកទេសដើម្បីឲ្យស្ថានភាព នៅក្នុងរោងចក្រវិលទៅរកស្ថានភាពដើមវិញ។ ចំពោះកម្មករនិយោជិត ដែលសន្លប់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលនៅក្បែរនោះ ហើយរាល់ការចំណាយជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។



ទិដ្ឋភាពរបស់គណៈកម្មការចុះទៅពិនិត្យកន្លែងធ្វើការរបស់កម្មករនិយោជិត

# សកម្មភាពចុះអង្កេតករណីកម្មករនិយោជិតសន្លប់ នៅរោងចក្រ TENG XUN LIMITED



កិច្ចប្រជុំពិគ្រោះយោបល់ និងណែនាំដល់តំណាងរោងចក្រករណីកម្មករនិយោជិតសន្លប់

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ ឯកឧត្តមវេជ្ជ បុក វណ្ណថាត ជាប្រធាន គណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់ និងបង្កាត់ការងារ (ស.ទ.ប.ក) បានដឹកនាំក្រុមការងារ ចុះទៅអង្កេតករណីសន្លប់ របស់កម្មករិនិ នៅរោងចក្រ TENG XUN LIMITED ដែលស្ថិតនៅផ្លូវ៨១ ឃុំសែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ដើមហេតុដំបូង ផ្ដើមចេញពីកម្មករិនិម្នាក់ មានអាការៈឈឺ ក្បាល វិលមុខ ធីងធោង ទើបពេលរសៀល

ផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដូចជាវីធីបង្ហា និងការការពារគ្រោះថ្នាក់ការងារ ជាពិសេស ករណីសន្លប់ របស់កម្មករនិយោជិត ដើម្បី អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងតម្រូវ ឲ្យនិយោជកត្រូវមាន វេជ្ជបណ្ឌិតប្រចាំនៅ រោងចក្រ ថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់ គឺឈាន ដ្ឋានត្រូវឲ្យនៅជិតអាគារផលិតកម្ម។ ចំពោះ កម្មករិនិដែលសន្លប់ ត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ។ រាល់ការចំណាយ ជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខ សង្គម។

បន្ទាប់ពីមានករណីសន្លប់នេះ គណៈកម្មការ (ស.ទ.ប.ក) បានចាត់វិធានការណ៍ឲ្យ និយោជក អនុវត្តនូវអ្វីដែលគណៈកម្មការ បានណែនាំឲ្យពិនិត្យ និងកែសម្រួលឡើង វិញនូវលក្ខខណ្ឌការងារ អនាម័យ និង



ការចុះសួរសុខទុក្ខ និងតាមដានអាការៈអ្នកជំងឺ



ការចុះត្រួតពិនិត្យទីកន្លែងធ្វើការកម្មករនិយោជិតរបស់ក្រុមការងារ

# សកម្មភាពចុះអង្កេតករណីកម្មករនិយោជិតសន្លប់នៅរោងចក្រ M & V International Manufacturing



កិច្ចពិភាក្សារកម្មលហេតុដែលបណ្តាលឲ្យកើតបញ្ហានៅក្នុងរោងចក្រ



កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ ករណីសន្លប់ និងបង្កាច្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះអង្កេតករណីសន្លប់ នៅរោងចក្រ M & V international Manufacturing ដែលស្ថិតនៅភូមិត្រពាំង ចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកម្មករនិយោជិត សរុបចំនួន៣,៨០០នាក់ (ប្រុស៦៥១នាក់) ក្នុងនោះមានកម្មករនិយោជិតសន្លប់សរុប ចំនួន ១១នាក់។ ចំពោះករណីនេះ គណៈ កម្មការបានចុះត្រួតពិនិត្យ នៅអាគារG ក្នុង ក្រុមទី៤ ការផ្ទះសេខ្យែកឆ្អឹងនេះគឺបណ្តាល មកពីរបូតខ្លោម្លូម្លូ ទើបធ្វើឲ្យខ្សែពានរាត់

ត្រូវខ្សែភ្លើងរួចក៏ផ្ទះឆ្លងចរន្តអគ្គិសនីតែម្តង, ក្នុងការផ្ទះសេខ្យែកឆ្អឹងនេះ មិនមានកម្មករ និយោជិតណាម្នាក់ទទួលរងរបួសទេ ប៉ុន្តែ ដោយសារមានការផ្អើលជ្រួលច្របល់ខ្លាំង ទើបមានកម្មករនិយោជិតចំនួន១១នាក់មានអាការៈ

ភិតភ័យ ស្លន់ស្លោរ និងទន់ដៃទន់ជើងត្រូវ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបាន ទាន់ពេល។ ចំពោះរាល់ការចំណាយលើការ ព្យាបាលជាបន្ត របស់បេឡាជាតិរបប សន្តិសុខសង្គម។ ដើម្បីសម្របសម្រួល ស្ថានភាព ឲ្យវិលទៅរកសភាពដើមវិញ គណៈកម្មការបានចាត់វិធានការណ៍ដាក់ជូន សហគ្រាសគ្រឹះស្ថាន ឲ្យធ្វើការកែលំអះ ស្នើឲ្យកម្មករនិយោជិត នៅផ្នែកម៉ាស៊ីនដុង ត្រូវត្រួតពិនិត្យដោយខ្លួនឯង ដើម្បីឲ្យជាង ភ្លើង / ជាងម៉ាស៊ីនបានជួសជុលទាន់ពេល វេលា, ក្រុមជាងភ្លើង/ជាងម៉ាស៊ីនត្រូវត្រួត ពិនិត្យមើលការងារបច្ចេកទេសរៀងខ្លួនជា ប្រចាំ, បន្ថែមទីតាំងគិលានដ្ឋាន៣ទៀតដើម្បី ឲ្យកម្មករនិយោជិតងាយស្រួលទទួលសេវា សង្គ្រោះបឋម អនុញ្ញាតឲ្យកម្មករនិយោជិត ដែលសន្លប់ទាំង១១នាក់ ចូលធ្វើការវិញនៅ ថ្ងៃច័ន្ទទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ក្រោម ការត្រួតពិនិត្យ របស់គ្រូពេទ្យគិលានដ្ឋាន និងមន្ត្រី ប.ស.ស ខេត្ត ។



ការពន្យល់ណែនាំ របស់ក្រុមការងារដល់និយោជិត និងតំណាងនិយោជក

# សកម្មភាពចុះអង្កេតករណីកម្មករនិយោជិតសន្លប់នៅរោងចក្រ TOWA Industry (Cambodia) Co.,Ltd

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ហាញគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះអង្កេតករណីសន្លប់នៅរោងចក្រ TOWA Industry (Cambodia) Co.,Ltd ដែលស្ថិតនៅសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានកម្មករនិយោជិតសរុប ចំនួន ១,៥៦៩នាក់ (ស្រី១,៣៤១នាក់) ក្នុងនោះ

ចំណាយជាបន្ទុករបស់ ប.ស.ស។ ដើម្បីសម្របសម្រួលស្ថានភាព ឲ្យវិលមករកសភាពដើមវិញ គណៈកម្មការបានចាត់វិធានការណ៍ដាក់ជូនសហគ្រាសគ្រឹះស្ថានកែលំអះ រៀបចំឲ្យមានគិលានដ្ឋាននៅក្នុងរោងចក្រ ដោយជ្រើសរើសវេជ្ជ. ០១នាក់ និងគិលានុប្បដ្ឋាក ឬគិលានិប្បដ្ឋាយិកា ០២នាក់ ឬកូរុមបរិក្ខារពេទ្យ និងឱសថ ត្រៀមសង្គ្រោះបឋមឲ្យស្របទៅតាមប្រកាស

លេខ ១២៥ សកបយ និងប្រកាសលេខ ១៤៧ សកបយ, បើកប្រព័ន្ធខ្យល់ចេញចូលឲ្យបាន៣០នាទីទើបអនុញ្ញាតឲ្យកម្មករនិយោជិតចូលធ្វើការ អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់រួមទាំងកម្មការិនីសន្លប់ទាំង ៨៤នាក់ ចូល ធ្វើការនៅថ្ងៃច័ន្ទទៅ០៦ ខែតុលា ឆ្នាំ២០១៤ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ និងគណៈកម្មការដើម្បីចាំមើលពីស្ថានភាពសុខភាព ជាមុនសិន



ការចុះសម្របសម្រួលរបស់មន្ត្រី (ប.ស.ស) សាខាខេត្តនៅមន្ទីរពេទ្យក្រុងបាវិត

មានកម្មករនិយោជិតសន្លប់ពីរលើកសរុប ចំនួន៨៤នាក់ (ប្រុស០១នាក់)។ ចំពោះករណីនេះ គណៈកម្មការបានចុះត្រួតពិនិត្យស្ថានភាពនៅក្នុងអាគារផលិត ដោយប្រើឧបករណ៍វាស់ ស្ទង់សន្និដ្ឋានបានថាករណីកម្មករនិយោជិតសន្លប់ ទាំងពីរលើកនេះ បណ្តាលមកពីកម្មការិនី ០១រូបមានអាការៈ ឈឺក្បាល ថប់ដង្ហើម រកកលចង់ក្អួត វិលមុខ ហើយត្រូវបានសែងកាត់ចង្វាក់ផលិតកម្ម ទើបបណ្តាល ឲ្យកម្មការិនីផ្សេងទៀតភិតភ័យ បណ្តាលឲ្យមានការសន្លប់តៗគ្នា ឬកូរុមនឹងបរិយាកាសក្តៅហាប់ផង កម្មករនិយោជិតដែលសន្លប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា។ រាល់ការ

រួមលេខ៣៣០ សកបក, រៀបចំឲ្យមានប្រព័ន្ធទឹកស្រោចលើដំបូលទាំង៦អាគារ ដើម្បីកាត់បន្ថយកំដៅ ឲ្យស្របទៅតាមប្រកាស

មុននឹងអនុញ្ញាត ឲ្យកម្មករនិយោជិតចូលធ្វើការជាធម្មតាវិញ។



ទិដ្ឋភាពសម្រាកព្យាបាលអ្នកជំងឺ និងការសម្របសម្រួលរបស់មន្ត្រី ប.ស.ស សាខាខេត្ត

# សកម្មភាពចុះអង្កេតករណីកម្មករនិយោជិតសន្លប់នៅរោងចក្រ DIN HAN ENTERPRISE CO.,LTD

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ ករណីសន្លប់ និងបង្កគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះអង្កេតករណីសន្លប់ នៅរោងចក្រ DIN HAN ENTERPRISE Co.,LTD ដែលស្ថិតនៅផ្លូវខ្វែងរៀបសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែលមានកម្មករនិយោជិត សរុប ចំនួន១,៥០០នាក់ (ប្រុស ២៣០នាក់) ក្នុងនោះមានកម្មករនិយោជិតសន្លប់សរុប



កិច្ចពិភាក្សាទាញរកមូលហេតុរបស់គណៈកម្មការ ស.ទ.ប.ក



ការពិនិត្យព្យាបាលរបស់គ្រូពេទ្យ

ចំនួន៤២នាក់។ ចំពោះករណីនេះ គណៈ កម្មការ បានចុះពិនិត្យអង្កេតសាកសួររក មូលហេតុនៅក្នុងរោងចក្រ និងចុះទៅគ្លីនិក មូលមិត្ត ដើម្បីពិនិត្យស្ថានភាពសុខភាព

កម្មករិនី និងសាកសួរព័ត៌មានត្រូវពេទ្យនៅ ទីនោះ ក្រោយពីបានជួបប្រជុំពិភាក្សារួមគ្នា រួចមក គណៈកម្មការបានសន្និដ្ឋានថាករណី កម្មករិនីសន្លប់ទាំង ៤២នាក់ គឺផ្ដើមចេញ ពីកម្មករិនី សៅ សារឿន សន្លប់ត្រូវបាន បញ្ជូនមកគិលានដ្ឋាន ដែលធ្វើឲ្យកម្មករ និយោជិតមានអារម្មណ៍ភិតភ័យ បូករួម និង បញ្ហាសុខភាពរបស់កម្មករនិយោជិតផ្ទាល់ កម្មករនិយោជិតដែលសន្លប់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យទាន់ពេលវេលា រាល់ការ ចំណាយជាបន្ទុករបស់ ប.ស.ស។ ដើម្បីសម្របសម្រួលស្ថានភាពឲ្យវិល ទៅ រកសភាពដើមវិញ គណៈកម្មការបានចាត់

វិធានការណ៍ដាក់ជូនសហគ្រាសគ្រឹះស្ថាន កែលំអះ ណែនាំឲ្យកម្មករនិយោជិតហូប អាហារពេលព្រឹក ឲ្យបានទៀងទាត់មុន នឹងចូលធ្វើការ ជាពិសេសណែនាំពីអត្ថ ប្រយោជន៍នៃរបបអាហារទាំងបីក្រុម និង សម្រាកឲ្យគ្រប់គ្រាន់។ កម្មករិនីសន្លប់ អនុញ្ញាតឲ្យចូលធ្វើការវិញ ក្រោមការឃ្លាំ មើលស្ថានភាពសុខភាពពីគ្រូពេទ្យ និងផ្អាក ការថែមម៉ោងជាបណ្តោះអាសន្ន រហូតដល់ ស្ថានភាពសុខភាពវិលមកសភាពល្អប្រក្រតី ទើបអនុញ្ញាតឲ្យធ្វើការថែមម៉ោងដូចធម្មតា វិញ។



ការសម្រាកព្យាបាលរបស់កម្មករនិយោជិតនៅមន្ទីរពេទ្យ



# ករណីបាក់ស្រុតអាងស្តុកទឹកនៅក្រោមអាគារផលិតកម្ម និងបាក់ ពិដានអាគាររោងចក្រ NISHIKU ENTERPRISE CO.,LTD

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខា ធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋ មន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គណៈកម្មការសិក្សាស្រាវជ្រាវទប់ ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ ការងារ (ស.ទ.ប.ក) និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម បានចុះទៅត្រួតពិនិត្យ អង្កេតស្រាវជ្រាវ ស្ថានភាពករណីបាក់អាងស្តុកទឹក នៅ



កិច្ចពិភាក្សាស្តីពីការបាក់ស្រុតអាងស្តុកទឹកនៅក្រោមដី និងបាក់ពិដានអាគារ



ការត្រួតពិនិត្យ និងណែនាំដល់និយោជិតនៅកន្លែងកើតហេតុ

ក្រោមដីអាគារផលិត(អាគារB) និងបាក់ ពិដានអាគាររបស់រោងចក្រ NISHIKU ENTERPRISE CO.,LTD ដែលបម្រើ សកម្មភាពសេដ្ឋកិច្ចផលិតសម្លៀកបំពាក់

មានកម្មករនិយោជិតសរុបចំនួន ១,៩៥០ នាក់ (ប្រុស ១១០នាក់) មានអាសយដ្ឋាន ស្ថិតនៅភូមិឃ្នាំងសម្បត្តិ ឃុំព័ត៌សរ ស្រុក បាទី ខេត្តតាកែវ។ ចំពោះករណីបាក់ស្រុត

អាគារ B (ផ្នែកដេរ) មានកម្មករនិយោជិត សរុប ៨៥០នាក់ ក្នុងហេតុការនោះមានកម្ម ការិនីរងរបួសស្រាល ០៥នាក់ បានធ្លាក់ ចូលអាងស្តុកទឹក នៅក្រោមដីនៃអាគារ នោះ និងមានកម្មការិនីភិតភ័យទន់ដៃទន់ ជើង០៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រុកបាទីបានទាន់ពេល។ ឯកឧត្តម ហ៊ុយ ហានសុង បានចុះទៅពិនិត្យ ស្ថានភាពសុខភាពកម្មការិនីទាំង ៨នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ឧត្តមជាថវិការមួយចំនួនផងដែរ។ ដើម្បី សម្របសម្រួលស្ថានភាពណ៍ឲ្យ វិលមករក សភាពដើមវិញ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង បានដឹកនាំអង្គប្រជុំ និងពិភាក្សា



រូបភាពអាគារដែលបានបាក់ស្រុត



យ៉ាងល្អិតល្អន់បានណែនាំឲ្យរោងចក្ររៀបចំកែលម្អ និងផ្អាកសកម្មភាពផលិតកម្មទាំងអស់នៅក្នុងរោងចក្រជាបណ្តោះអាសន្ន និងរក្សាប្រាក់ឈ្នួលកម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល, ត្រង់អាគារនេះដែរនិយោជកត្រូវរៀបចំជួសជុលទៅតាមបទដ្ឋានបច្ចេកទេសសំណង់, កម្មករនិយោជិតទាំង៨៥០នាក់ដែលបម្រើការងារនៅអាគារB និយោជក ត្រូវគោរពកិច្ចសន្យាការងារ ព្រោះនេះវាជា ករណីប្រធានសគ្គ, ត្រូវត្រួតពិនិត្យវាយតម្លៃបច្ចេកទេសគ្រប់

ទិដ្ឋភាពបាក់ស្រុតពិធាននៅអាគារដែលកើតហេតុសំណង់របស់អាគារ ដោយក្រុមការងារអន្តរសំណង់រោងចក្រទាំងអស់មុននឹងអនុញ្ញាតក្រសួងត្រួតពិនិត្យ និងបញ្ជាក់ពីសុវត្ថិភាព

សំណង់រោងចក្រទាំងអស់មុននឹងអនុញ្ញាតឲ្យកម្មករនិយោជិតចូលធ្វើការវិញ។



ការត្រួតពិនិត្យ និងណែនាំដល់និយោជក និងកម្មករនិយោជិត ដើម្បីអនុវត្ត



# ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម



ទិដ្ឋភាពព្យាបាលជនរងគ្រោះនៅមន្ទីរពេទ្យ

កាលពីវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិ ល្បៀង ឃុំផ្តល់ដំបង ស្រុកជើងព្រៃ ខេត្ត កំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមួយដោយសាររថយន្ត ១គ្រឿង ដឹកកម្មការិនី ដែលធ្វើការនៅរោងចក្រ CARLING TON (CAMBODIA) Co., Ltd មានទីតាំង ស្ថិតនៅស្រុកជើងព្រៃ ខេត្ត

កំពង់ចាម បានបែកកង់មុខ ផ្នែកខាងស្តាំ បណ្តាលឲ្យកម្មការិនីចំនួន ៦នាក់ បានរង របួស ក្នុងខណៈដែលកម្មការិនីទាំងនោះ ធ្វើដំណើរចេញពីផ្ទះទៅធ្វើការ។ ខណៈនោះ ដែរ លោកស៊ី សោភ័ណ នាយករងបេឡា ជាតិរបបសន្តិសុខសង្គម និងមន្ត្រីមួយ ចំនួនទៀតបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសហការជាមួយតំណាងរោងចក្រធ្វើ



សកម្មភាពសម្របសម្រួលរបស់មន្ត្រី ប.ស.ស ចុះជួយជនរងគ្រោះនៅកន្លែងកើតហេតុ



ការចុះជួយសម្របសម្រួលរបស់មន្ត្រី ប.ស.ស នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

ការបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ករណី គ្រោះថ្នាក់នេះ ក្រុមការងារបានវាយតម្លៃ ថាជាគ្រោះថ្នាក់ការងារ ហើយរាល់ការ ចំណាយ ចំពោះការដឹកជញ្ជូនជនរងគ្រោះ និងការព្យាបាលជាបន្ទុក របស់បេឡាជាតិ របបសន្តិសុខសង្គម។

# ការអប់រំណែនាំអំពីបែបបទនៃការទាមទារសំណង នៃការព្យាបាលនៅមន្ទីរពេទ្យ



ស្ថានភាពរបស់ជនរងគ្រោះដែលត្រូវបានព្យាបាល

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លោក ទុត ប៊ូឡារី ប្រធានការិយាល័យធានារ៉ាប់រងសុខភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខជនរងគ្រោះឈ្មោះ រង ណាមុន ភេទស្រី ធ្វើការនៅរោងចក្រ Woorie Garmen Co.,Ltd ដែលទទួលរងគ្រោះថ្នាក់

នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៤ និងឈ្មោះ ទូច ហិន ភេទប្រុស ធ្វើការនៅរោងចក្រ Star Light បានរងគ្រោះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។ ក្រុមការងារបានចុះសួរសុខទុក្ខ តាមដានពីស្ថានភាពរហូស និងធ្វើការណែនាំដល់ជនរងគ្រោះ

ឬសាច់ញាតិឲ្យជូនដំណឹងទៅរដ្ឋបាលរោងចក្រឬស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំឯកសារបញ្ជូនភ្ជាប់ជាមួយជនរងគ្រោះ ឲ្យបានទាន់ពេលវេលាទៅមន្ទីរពេទ្យជៀសវាងមានការយល់ច្រឡំពីមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស ក្នុងការបង់ថ្លៃសេវាមុនការព្យាបាល។ លោកបានបន្តថាបើសិនជាយើងចេញថ្លៃព្យាបាលមុន យើងកុំភ្លេចយកវិក្កយបត្រពីមន្ទីរពេទ្យ (ធ្វើការលំអិតឲ្យបានគ្រប់ជ្រុងជ្រោយ) ដើម្បីធ្វើការទាមទារថ្លៃសំណងពី បេឡាជាតិ របបសន្តិសុខសង្គមវិញ។ ចំពោះរាល់ការចំណាយលើថ្លៃព្យាបាល ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គមទាំងស្រុង។



ការចុះសាកសួរព័ត៌មាន និងតាមដានស្ថានភាពរបស់អ្នកជំងឺនៅមន្ទីរពេទ្យ

# សកម្មភាពប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មី និងសេវានៃការផ្តល់តារាការណិកហានិភ័យការងារ នៅខេត្តកំពត



លោក ម៉េង ហុង នាយករង ប.ស.ស អញ្ជើញឡើងមានយោបល់



លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យ គ.ន.ប អញ្ជើញផ្តល់ការណែនាំ

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំ សណ្ឋាគារកំពតឌីយ៉ាម៉ង់ បានបើកកិច្ចប្រជុំស្តីពី ការអនុវត្តគោលនយោបាយថ្មី និងសេវានៃការផ្តល់តារាការណិកហានិភ័យការងារដែលរៀបចំឡើងដោយ (ប.ស.ស) ក្រោមអធិបតីភាពលោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម និងលោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងមានការចូលរួមពី លោក លោកស្រីជានិយោជក ឬម្ចាស់សហគ្រាស ឬតំណាងសហគ្រាស

គ្រឹះស្ថាន ព្រមទាំងមានសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ។ កិច្ចប្រជុំផ្សព្វផ្សាយអប់រំនេះបានធ្វើការណែនាំ ដល់និយោជក ឬម្ចាស់សហគ្រាសគ្រឹះស្ថាន ឬតំណាងត្រូវផ្តល់ព័ត៌មានពីចំនួនកម្មករនិយោជិត និងរាយការណ៍ពីប្រាក់ឈ្នួលជាប់ភាគទានឲ្យបានត្រឹមត្រូវមកកាន់ ប.ស.ស រៀបរាប់កុំឲ្យមានការផ្ទុយពីនីយ័យផ្សេងៗពី ប.ស.ស តាមគោលការណ៍ច្បាប់ជាធរមាន។ លោក ម៉េង ហុង បានជម្រាបជូនអ្នកចូលរួមទាក់ទងទៅនឹងការដាក់ ឲ្យដំណើរការ

របបធានារ៉ាប់រងសុខភាព នៅចុងឆ្នាំ ២០១៤ ឬដើមឆ្នាំ២០១៥ លោកបានណែនាំបន្ថែមផងដែរអំពីសារៈសំខាន់ នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់អ្នកដែលរៀបការរួចហើយ និងសំបុត្រកំណើត ឬការចុះអត្រានុកូលដ្ឋាន ដើម្បីមានសិទ្ធិទទួល បានតារាការណិក (អត្ថប្រយោជន៍) សម្រាប់ អ្នកដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ ដែលជនរងគ្រោះបានទទួលរងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត ដែល ប.ស.ស ចាត់ទុកថាជាគ្រោះថ្នាក់ការងារ។



ទិដ្ឋភាព នៃការប្រជុំផ្សព្វផ្សាយ

# សកម្មភាពប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មីៗ និងសេវានៃការផ្តល់តារាកាលិកហានិភ័យការងារ នៅខេត្តកំពង់ឆ្នាំង

នៅសាលប្រជុំសណ្តាការស្មើសុខា ញ្ញយ៉ក មានបើកកិច្ចប្រជុំស្តីពី ការអនុវត្ត គោលនយោបាយថ្មីៗ និងសេវានៃការផ្តល់ តារាកាលិកហានិភ័យការងារ ដែលរៀបចំ ឡើងដោយបេឡាជាតិរបបសន្តិសុខសង្គម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ក្រោម អធិបតីភាព លោក ម៉េង ហុង នាយករង



លោក ម៉េង ហុង នាយករង ប.ស.ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ



វេទិកាសំនួរ-ចម្លើយក្នុងកិច្ចប្រជុំ

បេឡាជាតិរបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោល នយោបាយ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ជានាយក ឬម្ចាស់ សហគ្រាសគ្រឹះស្ថាន ឬតំណាង ជនរង គ្រោះ និងអ្នកនៅក្នុងបន្ទុកនៃជនរងគ្រោះ

យ៉ាងច្រើនកុះករ។ នៅក្នុងកិច្ចប្រជុំនោះ លោក ម៉េង ហុង បានធ្វើការណែនាំដល់ នាយក ឬម្ចាស់សហគ្រាសត្រូវផ្តល់ព័ត៌មាន ពីចំនួនកម្មករនិយោជិត និងប្រាក់ឈ្នួល ជាប់ភាគទានឲ្យបានត្រឹមត្រូវ មកកាន់ ប.ស.សនិងបានណែនាំបន្ថែមចំពោះសារ សំខាន់នៃការចុះអត្រានុកូលដ្ឋាន (ការចុះ សំបុត្រអាពាហ៍ពិពាហ៍ ចំពោះអ្នករៀបការ ហើយ, ការធ្វើសំបុត្រកំណើត, ការធ្វើ សំបុត្រមរណៈភាព)ឬលិខិតផ្សេងៗទៀត។ លោកនាយករងមានប្រសាសន៍ ទៀតថា ធ្លាប់មានជនរងគ្រោះមួយចំនួនបានទទួល

រងគ្រោះថ្នាក់រហូត ដល់បាត់បង់ជីវិត តែ ប្រពន្ធនិងកូនមិនទទួលបានអត្ថប្រយោជន៍ ដែលច្បាប់បានកំណត់ទេ ដោយសារជន រងគ្រោះមិនបានចុះអត្រានុកូលដ្ឋាន។ ជា ចុងក្រោយ លោកនាយករង ក៏បានអំពាវ នាវ ដល់អ្នកដែលបានរៀបការរួចហើយ ត្រូវទៅចុះអត្រានុកូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ សម្រាប់ អ្នកដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ។



# សកម្មភាពចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មី និងសេវានៃ ការផ្តល់តារកាលិក ហានិភ័យការងារ (ខេត្តបាត់ដំបង)

កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសណ្តាភារស្ថិតនៅបាត់ដំបង ខេត្ត បាត់ដំបង បានបើកកិច្ចប្រជុំស្តីពីការអនុវត្ត គោលនយោបាយថ្មី និងសេវានៃការផ្តល់ តារកាលិកហានិភ័យការងារ របស់បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោម អធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស លោក ជារ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយសាខាប.ស.ស ខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជានិយោជក នាយក ម្ចាស់ ឬតំណាង សហគ្រាស គ្រឹះស្ថាន ជនរងគ្រោះ និងអ្នក នៅក្នុងបន្ទុកផ្ទាល់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ បានបញ្ជាក់អំពីចំណុចសំខាន់ៗនៃអង្គសិក្ខា សាលាដែលផ្តោតទៅលើ៖ ការផ្តល់ព័ត៌មាន



ការអញ្ជើញចូលរួមជាភិក្ខុយសរបស់ លោក ម៉េង ហុង នាយករង ប.ស.ស

ពីចំនួនកម្មករនិយោជិតមិនគ្រប់ ឬរាយ ការណ៍ប្រាក់ឈ្នួលជាប់ភាគទានមិនបាន ត្រឹមត្រូវមកកាន់ ប.ស.ស, ការចុះធ្វើ ការត្រួតពិនិត្យក្នុងសហគ្រាស គ្រឹះស្ថាន នៃក្រុមអធិការកិច្ចនៃ ប.ស.ស, សារៈ សំខាន់ នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងការចុះអត្រានុកូល

ដ្ឋានរបស់កម្មករនិយោជិត, ការផ្តល់តារ កាលិកហានិភ័យការងារ ការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន នៅប.ស.ស សិទ្ធិ ទទួលបានតារកាលិក, ការគណនា តារកាលិក ការយល់ព្រមចំពោះការទាម ទារតារកាលិក, ទោសប្បញ្ញត្តិ, នីតិវិធី អនុវត្ត និងបែបបទនៃការទាមទារតារកា លិក។ នៅក្នុងកិច្ចប្រជុំនេះ លោក ម៉េង ហុង បានសង្កត់ធ្ងន់ទៅលើកម្មករ និយោជិតដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវធ្វើសំបុត្រអាពាហ៍ពិពាហ៍ ព្រោះមាន ករណីគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត ជាច្រើនករណី ដែលអ្នកនៅក្នុងបន្ទុក ផ្ទាល់មិនបានទទួលបានតារកាលិកឧត្តរជីវី ដោយជនរងគ្រោះមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍។



ការផ្តល់មតិណែនាំ របស់លោក ជារ ប៊ុនរិទ្ធ ដល់សិក្ខាកាមចូលរួមក្នុងអង្គពិធី



# សកម្មភាពចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មីៗ និងសេវានៃ ការផ្តល់តាវកាលិកហានិភ័យ ការងារ (ខេត្តកំពង់ធំ)

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅ សាលប្រជុំភោជនីយដ្ឋានម្លប់ស្វាយធំ ខេត្ត កំពង់ធំ បានបើកកិច្ចប្រជុំស្តីពីការអនុវត្ត គោលនយោបាយថ្មីៗ និងសេវានៃការផ្តល់ តាវកាលិកហានិភ័យការងារ របស់បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោម អធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស លោក ជារ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ សាខាប.ស.ស ខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី



ការអញ្ជើញចូលរួមជាកិត្តិយសរបស់ លោក ម៉េង ហុង នាយករង ប.ស.ស ក្នុងអង្គពិធី



ការអញ្ជើញចូលរួមរបស់សិក្ខាកាមក្នុងអង្គពិធី

ជានិយោជក នាយក ម្ចាស់ ឬតំណាង សហគ្រាស គ្រឹះស្ថាន ជនរងគ្រោះ និងអ្នក នៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះ។ កិច្ច ប្រជុំផ្សព្វផ្សាយនេះ បានបញ្ជាក់អំពីចំណុច សំខាន់ នៃអង្គសិក្ខាសាលា ដែលផ្តោតទៅ លើការផ្តល់ព័ត៌មានពីចំនួនកម្មករនិយោជិត មិនគ្រប់ ឬរាយការណ៍ប្រាក់ឈ្នួលជាប់ភាគ ទានមិនបានត្រឹមត្រូវមកកាន់ ប.ស.ស, ការចុះធ្វើ ការត្រួតពិនិត្យក្នុងសហគ្រាស គ្រឹះស្ថាន នៃក្រុមអធិការកិច្ចនៃ ប.ស.ស, សារៈសំខាន់ នៃការចុះសំបុត្រអាពាហ៍ ពិពាហ៍ និងសំបុត្រកំណើតឬអត្រានុកូល ផ្ទាល់ របស់កម្មករនិយោជិត, ការផ្តល់តាវ កាលិកហានិភ័យការងារ ការចុះបញ្ជីកា

អនុវត្ត និងបែបបទនៃការទាមទារតាវកា លិក។ នៅក្នុងកិច្ចប្រជុំនេះ លោក ម៉េង ហុង បានសង្កត់ធ្ងន់ ទៅលើកម្មករ និយោជិតដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវធ្វើសំបុត្រអាពាហ៍ពិពាហ៍ ព្រោះមាន ករណីគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត ជាច្រើនករណី ដែលអ្នកនៅក្នុងបន្ទុក ផ្ទាល់មិនបានទទួលតាវកាលិកខ្ពស់ជីវី ដោយជនរងគ្រោះមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍។



វេទិកាសំនួរ-ចម្លើយ របស់សិក្ខាកាមចូលរួម



# សកម្មភាពចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មី និងសេវានៃ ការផ្តល់តារាកាលិកហានិភ័យការងារ (ខេត្តតាកែវ)

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំភោជនីដ្ឋានសុធាវី ខេត្តតាកែវ បានបើកកិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយថ្មី និងសេវានៃការផ្តល់តារាកាលិកហានិភ័យការងារ របស់បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស លោក ជារ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ សាខាប.ស.ស ខេត្តព្រមទាំងមានការចូលរួមពីលោក លោកស្រី ជានិយោជក នាយក ម្ចាស់ ឬតំណាងសហគ្រាស គ្រឹះស្ថាន ជនរងគ្រោះ និងអ្នកនៅក្នុងបន្ទុកផ្ទាល់ របស់ជនរងគ្រោះ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ បានបញ្ជាក់អំពីចំណុចសំខាន់ នៃអង្គសិក្ខាសាលាដែលផ្តោតទៅលើការផ្តល់ព័ត៌មានពីចំនួនកម្មករនិយោជិតមិនគ្រប់ ឬរាយការណ៍ប្រាក់ឈ្នួលជាប់ភាគទានមិនបានត្រឹមត្រូវមកកាន់ ប.ស.ស, ការចុះធ្វើការត្រួតពិនិត្យក្នុងសហគ្រាសគ្រឹះស្ថាន នៃក្រុមអធិការកិច្ចនៃ ប.ស.ស, សារៈសំខាន់ នៃការចុះសំបុត្រអាពាហ៍ពិពាហ៍និងសំបុត្រកំណើត ឬអត្រានុកូលដ្ឋាន របស់កម្មករនិយោជិត, ការផ្តល់តារាកាលិកហានិភ័យការងារ ការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន នៅ



លោក ម៉េង ហុង នាយករង ប.ស.ស ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ

ប.ស.ស សិទ្ធិទទួលបានតារាកាលិក, ការគណនាតារាកាលិក ការយល់ព្រមចំពោះការទាមទារតារាកាលិក, ទោសប្បញ្ញត្តិ, នីតិវិធីអនុវត្ត និងបែបបទនៃការទាមទារតារាកាលិក។ នៅក្នុងកិច្ចប្រជុំនេះ លោក ម៉េង ហុង ក៏បានសង្កត់ធ្ងន់ទៅលើកម្មករនិយោជិត ដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវធ្វើ សំបុត្រអាពាហ៍ពិពាហ៍ ព្រោះមាន

ករណីជនរងគ្រោះ ទទួលរងគ្រោះថ្នាក់ការងាររហូត ដល់បាត់បង់ជីវិតជាច្រើនករណី ដែលអ្នកនៅក្នុងបន្ទុកផ្ទាល់មិនបានទទួលតារាកាលិកឧត្តរជីវី ដោយជនរងគ្រោះមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។



ទិដ្ឋភាពនៃការចូលរួមរបស់និយោជក និងកម្មករនិយោជិត នៃអ្នកនៅក្នុងបន្ទុកផ្ទាល់



# សេចក្តីណែនាំចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មីៗ និងសេវាថែ ការផ្តល់តាវកាលិកហានិភ័យការងារ (ខេត្តពោធិ៍សាត់)

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ លោក លោកស្រី ជានិយោជក នាយក នៅសាលប្រជុំសណ្តាគារឋានសួគ៌ថ្មី ខេត្ត ម្ចាស់ ឬតំណាង សហគ្រាស គ្រឹះស្ថាន ពោធិ៍សាត់ បានបើកកិច្ចប្រជុំស្តីពីការអនុវត្ត ជនរងគ្រោះ និងអ្នកនៅក្នុងបន្ទុកផ្ទាល់ គោលនយោបាយថ្មីៗ និងសេវាថែនៃការផ្តល់ នៃជនរងគ្រោះ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ

នៃក្រុមអធិការកិច្ចនៃ ប.ស.ស សារៈសំខាន់ នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រ កំណើត ឬអត្រានុកូលដ្ឋាន របស់កម្មករ និយោជិត, ការផ្តល់តាវកាលិកហានិភ័យ ការងារ, ការចុះបញ្ជីកាសហគ្រាសគ្រឹះស្ថាន និងសិទ្ធិទទួលបានតាវកាលិក, ការគណនា តាវកាលិក ការយល់ព្រមចំពោះការទាមទារ តាវកាលិក, ទោសប្បញ្ញត្តិ, នីតិវិធីអនុវត្ត និងបែបបទនៃការទាមទារតាវកាលិក។



លោក ម៉េង ហុង នាយករង ប.ស.ស ចូលរួមជាអធិបតីក្នុងអង្គពិធី

តាវកាលិកហានិភ័យការងារ របស់បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោម អធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស លោក ជាវ ប៊ុនរិទ្ធ ប្រធាន ការិយាល័យគោលនយោបាយ សាខា ប.ស.ស ខេត្ត ព្រមទាំងមានការចូលរួមពី

បានបញ្ជាក់អំពីចំណុចសំខាន់ នៃអង្គសិក្ខា សាលាដែលផ្តោតទៅលើ៖ ការផ្តល់ព័ត៌មាន ពីចំនួនកម្មករនិយោជិត មិនបានគ្រប់ ឬរាយការណ៍ប្រាក់ឈ្នួលជាប់ភាគទានមិន បានត្រឹមត្រូវមកកាន់ ប.ស.ស ការចុះធ្វើ ការត្រួតពិនិត្យក្នុងសហគ្រាសគ្រឹះស្ថាន

នៅក្នុងកិច្ចប្រជុំនេះ លោក ម៉េង ហុង ក៏បានសង្កត់ធ្ងន់ ទៅលើកម្មករនិយោជិត ដែលបានរៀបអាពាហ៍ពិពាហ៍រួច ត្រូវធ្វើ សំបុត្រអាពាហ៍ពិពាហ៍ ព្រោះកន្លងមកមាន ករណីជនរងគ្រោះបានទទួលរងគ្រោះថ្នាក់ ការងាររហូត ដល់បាត់បង់ជីវិត ជាច្រើន ករណី ដែលអ្នកនៅក្នុងបន្ទុកផ្ទាល់មិនបាន ទទួលបានតាវកាលិកខត្តរដ្ឋវិ ដោយជនរងគ្រោះ មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។



ទិដ្ឋភាពនៃការចូលរួមរបស់និយោជក និងតំណាង ម្ចាស់សហគ្រាស

# សកម្មភាពចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយថ្មី និងសេវានៃ ការផ្តល់ការកាលិកហានិភ័យ ការងារ (ខេត្តក្រចេះ)



លោក ម៉េង ហុង នាយករង ប.ស.ស ចូលរួមជាអធិបតីក្នុងអង្គពិធី

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសណ្តាគារលីដី ខេត្តក្រចេះ បានបើកកិច្ចប្រជុំស្តីពី ការអនុវត្តគោលនយោបាយថ្មី និងសេវានៃការផ្តល់ការកាលិកហានិភ័យការងារ របស់បេឡា ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស លោក ជារ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ សាខាប.ស.ស ខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជានិយោជក នាយក ម្ចាស់ ឬតំណាង សហគ្រាស គ្រឹះស្ថាន ជនរងគ្រោះ និងអ្នក នៅក្នុងបន្ទុកផ្ទាល់ នៃជនរងគ្រោះ កិច្ចប្រជុំ ផ្សព្វផ្សាយនេះបានបញ្ជាក់អំពីចំណុចសំខាន់ នៃអង្គសិក្ខាសាលាដែលផ្តោតទៅលើ៖ ការ ផ្តល់ព័ត៌មានពីចំនួនកម្មករនិយោជិតមិនគ្រប់

ប្រាកដណាស់ប្រាក់ឈ្នួលជាប់ភាគទានមិន ទាន់បានត្រឹមត្រូវមកកាន់ ប.ស.ស ការចុះ ធ្វើការត្រួតពិនិត្យក្នុងសហគ្រាសគ្រឹះស្ថាន នៃក្រុមអធិការកិច្ចនៃ ប.ស.ស, សារៈ សំខាន់ នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើត ឬអត្រានុកូលដ្ឋាន របស់កម្មករនិយោជិត, ការផ្តល់ការ

កាលិកហានិភ័យការងារ ការចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន នៅប.ស.ស សិទ្ធិ ទទួលបានការកាលិក ការគណនាតារ កាលិក ការយល់ព្រមចំពោះការទាមទារ តារកាលិក, ទោសប្បញ្ញត្តិ, នីតិវិធីអនុវត្ត និងបែបបទនៃការទាមទារតារកាលិក។ នៅក្នុងកិច្ចប្រជុំនេះ លោក ម៉េង ហុង បានសង្កត់ធ្ងន់ ទៅលើកម្មករនិយោជិត ដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវធ្វើ សំបុត្រអាពាហ៍ពិពាហ៍ ព្រោះមានករណី គ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត ជា ច្រើនករណី ដែលអ្នកនៅក្នុងបន្ទុកផ្ទាល់ មិនបានទទួលតារកាលិកខ្ពស់ដើរដោយ ជនរងគ្រោះ មិនបានចុះសំបុត្រអាពាហ៍ ពិពាហ៍។



វេទិកាសំនួរ-ចម្លើយចំពោះកម្មករនិយោជិត និងអ្នកនៅក្នុងបន្ទុក









# ទូរស័ព្ទ: ១២៨៦ ក្រុមប្រចាំការ Hotline 24 ម៉ោង

ចាប់តាំងពីការដាក់ឱ្យដំណើរការ របប ធានារ៉ាប់រងហានិភ័យការងារ (គ្រោះថ្នាក់ការ ងារ) រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជិត ៦ឆ្នាំ ហើយដោយទទួលបានជោគជ័យគួរជា ទីមោទនៈ។ ទន្ទឹមនឹងភាពជោគជ័យនេះដែរ បេឡាជាតិរបបសន្តិសុខសង្គម បាននឹងកំពុង រៀបចំជាបណ្តើរៗ នូវការដាក់ឱ្យដំណើរការ របបធានារ៉ាប់រងសុខភាព ដែលជាជំហានទី ២ របស់ខ្លួន ដែលគម្រោងនឹងដាក់ឱ្យដំណើរ ការនៅពាក់កណ្តាលឆ្នាំ២០១៤នេះ និងដើម្បី រួមចំណែក ក្នុងការជំរុញឱ្យរបបធានារ៉ាប់រង សុខភាព ទទួលបានជោគជ័យ ដូចរបបធា នារ៉ាប់រងហានិភ័យការងារ ក្រុមការងារ Hotline ដែលជាផ្នែកមួយដ៏សំខាន់ នៃ ប.ស.ស បានត្រៀមខ្លួនរួចជាស្រេច ទាំង សមត្ថភាព និងជំនាញក្នុងការបម្រើសេវា របបធានារ៉ាប់រងសុខភាព ដែលនឹងមក ដល់នា ពេលដ៏ខ្លីខាងមុខនេះ ឲ្យមានប្រសិទ្ធ ភាព និងប្រកបដោយលទ្ធផលល្អប្រសើរ។ ភាពជោគជ័យនាពេលនេះ គឺបានមកដោយ សារការខិតខំប្រឹងប្រែង ពីគ្រប់បណ្តាផ្នែក ទាំងអស់នៃ បេឡាជាតិរបបសន្តិសុខសង្គម

ក្នុងនោះក៏មានក្រុមការងារ HOTLINE នៃ ការិយាល័យគោលនយោបាយផងដែរ។

ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០១៤ ក្រុមការងារ HOTLINE បានអនុវត្តតួនាទីការ កិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធ ផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងនោះមាន ដូចជា៖បានធ្វើការសម្របសម្រួល និងទទួល ព័ត៌មានពីសមាជិក បេឡាជាតិរបបសន្តិសុខ សង្គម បានជាច្រើនលើក, ធ្វើការសម្រប សម្រួល សម្រាប់សេវាសង្គ្រោះបន្ទាន់ បានជា ច្រើនដង, ទទួលព័ត៌មានករណីសន្តប់បាន ជាច្រើនករណី, និងធ្វើការសម្របសម្រួល នូវបញ្ហាសមាជិកទទួលរង គ្រោះថ្នាក់រហូត

ដល់ស្លាប់ បានមួយចំនួនទៀត។

ទន្ទឹមនឹងទទួលបាន លទ្ធផលជាផ្លែផ្កាក្តី ក៏នៅមានបញ្ហាប្រឈម មួយចំនួនដែរ ដែល តម្រូវឲ្យក្រុមការងារ HOTLINE នៅតែខិត ខំប្រឹងប្រែងដោះស្រាយ រាល់ការប្រឈមនោះ ឲ្យមានភាពរលូន និងហ័សទាន់ ពេលវេលា ដើម្បីបម្រើសេវាសាធារណៈ ជូនដល់សមា ជិក នៃបេឡាជាតិរបបសន្តិសុខសង្គម ឲ្យ បានល្អបន្ថែមទៀត។



សកម្មភាពទំនាក់ទំនងការងារ របស់អតិថិជនជាមួយក្រុមការងារ Hotline

# សាលា ប.ស.ស តាមបណ្តាញធានី-ខេត្ត

## ទីស្នាក់ការកណ្តាល ប.ស.ស រាជធានីភ្នំពេញ

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី  
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  
ទូរស័ព្ទ: ០២៣ ៨៨២ ៤៣៤, ០២៣ ៩៩៨ ៤១៧  
០២៣ ៩៩៨ ៤១៨, ០២៣ ៩៩៨ ៤១៩  
ទូរសារ: ០២៣ ៨៨២ ៦២៣  
គេហទំព័រ: www.nssf.gov.kh

## សាលា ប.ស.ស ខេត្តសៀមរាប

អាសយដ្ឋាន: ផ្ទះលេខP១០ ផ្លូវព្រះខ័ន ភូមិត្រពាំងសេះ  
ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប  
ទូរស័ព្ទដៃ: ០១២ ៤៦៩ ២៤៦, ០១៦ ៤៦៩ ២៤៦  
ទូរស័ព្ទ: ០៦៣ ៩៦៥ ៩៣៤  
គេហទំព័រ: www.nssf.gov.kh  
E-mail: nssf\_srp@nssf.gov.kh

## សាលា ប.ស.ស ខេត្តកែប

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប  
ផ្លូវលេខ ៣៣A ឃុំកែប សង្កាត់កែប ក្រុងកែប ខេត្តកែប  
ទូរស័ព្ទ: ០១២ ៩៩៣ ៨៧៧, ០១២ ៦១០ ២២៩  
E-mail: Panhasuon23@gmail.com

## សាលា ប.ស.ស ខេត្តបន្ទាយមានជ័យ

អាសយដ្ឋាន: ភូមិត្រពាំងសេះ ផ្លូវលេខ៤ សង្កាត់ជួរកណ្តាល  
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  
ភូមិតំពង់ស្វាយ សង្កាត់តំពង់ស្វាយ ក្រុងសេរីសោភ័ណ  
ខេត្តបន្ទាយមានជ័យ  
ទូរស័ព្ទ: ០៥៤ ៩៧៦ ៤៤៩, ០៧៧ ៦៦៣ ២១៨  
E-mail: nssf\_bmc@nssf.gov.kh

## សាលា ប.ស.ស ខេត្តកំពង់ស្ពឺ

អាសយដ្ឋាន: ផ្ទះលេខ ៣៦A ភូមិស្វាយជ្រំ ឃុំបែកចាន  
ស្រុកបែកចាន ខេត្តកំពង់ស្ពឺ  
ទូរស័ព្ទ: ០២៥ ៦៨៨ ០០៩៧, ០៧៧ ៥៧០ ៩០៧  
E-mail: nssf\_ksp@nssf.gov.kh

## សាលា ប.ស.ស ខេត្តកណ្តាល

អាសយដ្ឋាន: ផ្ទះលេខ០១ ផ្លូវ២០២ ភូមិដើមមៀន  
ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្តកណ្តាល  
ភូមិក្នុង ផ្លូវជួរព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល  
ខេត្តកណ្តាល  
ទូរស័ព្ទ: ០២៤ ៦៤០ ១៦៧៦, ០១២ ៨៥៤ ២២៦  
E-mail: kandal\_@nssf.gov.kh

## សាលា ប.ស.ស ខេត្តព្រះសីហនុ

អាសយដ្ឋាន: ភូមិ០២ បូរីមណីដ្ឋានឆ្នេរអេម៉ាវិអូ  
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  
ទូរស័ព្ទ: ០៣៤ ៩៣៤ ៦០៦, ០៧៧ ៦៦៣ ២១៥  
E-mail: nssf\_shv@nssf.gov.kh

## សាលា ប.ស.ស ខេត្តកំពង់ចំរើ

អាសយដ្ឋាន: ភូមិទី៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន  
ខេត្តកំពង់ធំ  
ទូរស័ព្ទ: ០៦២ ២១០ ៤៦៣, ០៩២ ៧៤៧ ០៩៩  
E-mail: kp\_thom@nssf.gov.kh

## សាលា ប.ស.ស ខេត្តស្វាយរៀង

អាសយដ្ឋាន: ផ្លូវជាតិលេខ១ ភូមិបារិតលើ សង្កាត់បារិត  
ក្រុងបារិត ខេត្តស្វាយរៀង  
ទូរស័ព្ទ: ០៤៤ ៧១៥ ៨៣១, ០៧៧ ៦៦៣ ២១៥  
E-mail: nssf\_svr@nssf.gov.kh

## សាលា ប.ស.ស ខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្លូវជាតិលេខ៧ ភូមិ៤ សង្កាត់វាលវែង  
ក្រុងកំពង់ចាម ខេត្តកំពង់ចាម  
ទូរស័ព្ទ: ០៤២ ៦៥២ ១៩៩៩, ០៧៧ ៩៩០ ០៤៨  
E-mail: nssf\_kpc@nssf.gov.kh

## សាលា ប.ស.ស ខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន: ផ្ទះលេខC495 ភូមិម៉ុងបារាំង សង្កាត់ប្តូរ  
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  
ទូរស័ព្ទ: ០២៦ ៩៨៨ ៨៩១, ០៧៧ ៦៦៣ ២១៦  
E-mail: nssf\_kcn@nssf.gov.kh

## សាលា ប.ស.ស ខេត្តក្រចេះ

អាសយដ្ឋាន: ភូមិកាកណ្តាលទី១ សង្កាត់កាកណ្តាល  
ក្រុងក្រចេះ ខេត្តក្រចេះ  
ទូរស័ព្ទ: ០៩២ ៨៧៣ ០៥១, ០៧៧ ៥៧០ ៩០៤  
E-mail: kratie\_@nssf.gov.kh

**សាខា ប.ស.ស ខេត្តតាកែវ**

អាសយដ្ឋាន: ផ្លូវលេខ១០ ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ  
ខេត្តតាកែវ  
ទូរស័ព្ទ: ០៣២ ៦៤០ ២៤២៩  
E-mail: takeo\_@nssf.gov.kh

**សាខា ប.ស.ស ខេត្តពោធិ៍សាត់**

អាសយដ្ឋាន: ផ្ទះលេខ០០៧ ភូមិរ៉ា សង្កាត់ផ្ទះព្រៃ  
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  
ទូរស័ព្ទ: ០៥២ ៩៥១ ១២៣, ០៩២ ៧០៧ ៣៨៥  
E-mail: nssf\_ps@nssf.gov.kh

**សាខា ប.ស.ស ខេត្តកំពត**

អាសយដ្ឋាន: ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត  
ខេត្តកំពត  
ទូរស័ព្ទ: ០៣៣ ៨៣២ ១៣៣, ០១២ ៦២៣ ៣២២  
E-mail: kompot@nssf.gov.kh

**សាខា ប.ស.ស ខេត្តស្ទឹងត្រែង**

អាសយដ្ឋាន: ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង  
ខេត្តស្ទឹងត្រែង  
ទូរស័ព្ទ: ០១២ ៤០៥ ៤៥១, ០៩៨ ៩៦៨ ៤១៩  
E-mail: nssf\_st@nssf.gov.kh

**សាខា ប.ស.ស ខេត្តកោះកុង**

អាសយដ្ឋាន: ផ្ទះលេខ២២ ភូមិ៣ សង្កាត់ដងទង់  
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង  
ទូរស័ព្ទ: ០៣៥ ២១០ ៤៩៩, ០៩៧ ៩៣៧ ៩០០៦  
E-mail: sedtharaney@gmail.com

**សាខា ប.ស.ស ខេត្តរតនគិរី**

អាសយដ្ឋាន: ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង  
ខេត្តរតនគិរី  
ទូរស័ព្ទ: ០៩៧ ៩៦៦ ៧៦៦៦, ០១១ ៤៥១ ៧៧៧  
E-mail: nssf\_rkr@nssf.gov.kh

**សាខា ប.ស.ស ខេត្តព្រៃវែង**

អាសយដ្ឋាន: ផ្ទះលេខ១០៧ ភូមិលេខ៣ សង្កាត់កំពង់លាវ  
ក្រុងព្រៃវែង ខេត្តព្រៃវែង  
ទូរស័ព្ទ: ០៩២ ៧០៨ ៨០៣, ០៩៥ ៨៣៣ ៣០៥  
E-mail: preyveng@nssf.gov.kh

**សាខា ប.ស.ស ខេត្តព្រះវិហារ**

អាសយដ្ឋាន: ភូមិកណ្តាល សង្កាត់កំពង់ប្រណាក  
ក្រុងព្រះវិហារ ខេត្តព្រះវិហារ  
ទូរស័ព្ទ: ០៩៧ ៣៦៦ ៦០៦០, ០១២ ២៥៩ ២៥៨  
E-mail: nssf\_pvh@nssf.gov.kh

**សាខា ប.ស.ស ខេត្តបាត់ដំបង**

អាសយដ្ឋាន: ផ្ទះលេខ២៩ បូរីពោធិ៍វិជ្ជកម្មបាត់ដំបង  
ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុមព្រៃវែង ខេត្តព្រៃវែង  
ទូរស័ព្ទ: ០៥៣ ៩៣៥ ៣៣៦, ០៩៧ ៩៩៧ ២៨២៩  
E-mail: battambang@nssf.gov.kh

**សាខា ប.ស.ស ខេត្តមណ្ឌលគិរី**

អាសយដ្ឋាន: ផ្លូវលេខ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ  
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  
ទូរស័ព្ទ: ០១២ ២០៥ ៧៥៦, ០៩៧ ៩៧១ ០០០២  
E-mail: nssf\_mkr@nssf.gov.kh

**សាខា ប.ស.ស ខេត្តប៉ៃលិន**

អាសយដ្ឋាន: ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  
ខេត្តប៉ៃលិន  
ទូរស័ព្ទ: ០៥៥ ៩៥០ ០០០, ០៨៨ ៨៦៨ ៣៦៨៦  
E-mail: pailin@nssf.gov.kh

**សាខា ប.ស.ស ខេត្តឧត្តរមានជ័យ**

អាសយដ្ឋាន: ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង  
ខេត្តឧត្តរមានជ័យ  
ទូរស័ព្ទ: ០៩៧ ៥២៣ ៤៦៦៦  
E-mail: nssf\_omc@nssf.gov.kh



**រោគសយជ្ជានមន្ទីរពេទ្យដែលជាដៃគូរបស់មេឡាប៊ាតរបបសន្តិសុខសង្គម ២៤រាជធានី/ខេត្ត**

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉័យ	ទូរស័ព្ទទាន់ ហេតុការណ៍	ក្លាកំលាំង ប.ស.ស	រាជធានីខេត្ត
០១	មន្ទីរពេទ្យកាលម៉ែត	១១៩	០២៣ ៤២៦ ៩៤៨ ០២៣ ៧២៤ ៨៩១	០៩៧ ៦៨៧ ២៤២ ៦ (០៧៧ ៩៧៨ ៤៧៤ ស៊េវ៉ា)	ភ្នំពេញ
០២	មន្ទីរពេទ្យព្រះកុសុមៈ	១១៩	០១២ ៦៥៧ ៦៥៣ ០១៦ ៩០៩ ៧៧៤	០៩៧ ៦៨៧ ២៤២ ៩ (០១២ ៦៦៩ ៩៤៦ ស៊េវ៉ា)	
០៣	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	១១៩ ០៧៨ ៩៩៧ ៩៧៨	០២៣ ២១៧ ៧៦៤ ០១២ ៨៥៨ ១៨៤	០៩៧ ៦៨៧ ២៤២ ៧ (០១២ ៣០៥ ៣៧១ ស៊េវ៉ា)	
០៤	មន្ទីរពេទ្យព្រះអង្គឌួង	០១៦ ៥០៥ ៤៥៣	០១១ ៧៥៥ ១១៩ ០៧៧ ៥៥០ ០១៧		
០៥	មណ្ឌលសុខភាពទួលគោក	១១៩ ០១២ ៥១៩ ៩១៦	០១១ ៨៣៣ ៣៣៩ ០២៣ ៣៥១ ១៩៨		
០៦	មន្ទីរពេទ្យបង្អែក សម្តេចឪ	១១៩ ០៧៨ ៣៩៨ ៦៦៧	០១២ ៥៣២ ៨០៣ ០១២ ៨៦៦ ៥០៩		
០៧	មណ្ឌលសុខភាពទឹកថ្លា	១១៩ ០៧៧ ៧៩៧ ៩៦៧	០១៧ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨		
០៨	មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង	១១៩ ០១២ ៨៥៣ ០១៣	០១៧ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨	០៧៨ ៦១៥ ៩៨៩ ០១២ ៨៨៤ ៧៦៦	
០៩	មណ្ឌលសុខភាពស្ទឹងមានជ័យ	០១២ ៨៣៩ ១៦២	០១២ ៩៧១ ៤៧៦ ០១២ ៨៣៩ ១៦២	០៧៧ ៦៣៦ ៣៦០ (hip)	
១០	មន្ទីរពហុព្យាបាល និងសម្ព័ន្ធ សុខ លាភ មេត្រី	០១១ ៣៩៨ ៨៨៨	០២៣ ៦៦៦ ៦២៣ ៧ ០១២ ៦០៣ ១៣១		
១១	មន្ទីរសម្រាកព្យាបាលមូលមិត្ត	០៩៧ ៧៦៣ ៩០០ ៣	០១២ ៤៤៩ ៦០៨		
១២	មន្ទីរពេទ្យជ័យជំនះ	០១៥ ៥១៩ ១១៩	០១២ ៩១២ ៥២៣ ០៧៧ ៩៣៣ ៤៥៩	០៩៧ ៦៨៧ ២៤២ ៨	កណ្តាល
១៣	មណ្ឌលសុខភាពបែកចាន	០១២ ១៧៥ ៨២៨ ៥ ០៩៧ ៤៩៩ ៨៩៣ ៦	០១២ ៨៩៤ ២៦០ ០១២ ៥៧១ ៦៦៦	០៩៧ ២៩៩ ៦៦៦ ៩	
១៤	មន្ទីរពេទ្យបង្អែកអង្គស្នួល	០១២ ៥៨១ ៦៣៩	០១២ ៨៩៤ ២៦០ ០៦៩ ៧០៥ ៧៥៧		
១៥	មន្ទីរពេទ្យបង្អែកកោះធំ	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨ ០១៦ ៤៧១ ៨៨៧		
១៦	មន្ទីរពេទ្យបង្អែកស្រុកស្អាង	១១៩	០២៣ ៣៥១ ១៩៨		
១៧	មណ្ឌលសុខភាពព្រែកអញ្ចាញ		០១២ ៨៤០ ៥២០ ០១២ ៦៦៥ ០៣៩		
១៨	មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង	០៩៧ ៩៥៣ ៩៥២ ៥	០៩២ ៤០៧ ៨៦៨ ០១៧ ៥៥២ ៣២៣		
១៩	មណ្ឌលសុខភាពវិហារស្វគី	០៧៧ ៩២៦ ៦៩២	០១២ ៨៣២ ៣៤៣ ០១២ ៤៩៩ ៩៨៣		
២០	មណ្ឌលសុខភាពសំរោងធំ	០៩៧ ៧៩៣ ៩៩៧ ៤			
២១	មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ	០១៦ ៦៩៦ ៤៨០	០២៥ ៩៨៧ ៣១៣ ០១៦ ៤៧១ ៨៨៧ ០៩៧ ៥៥៤ ៤៩៩ ៩	០៩៧ ៧៨៣ ៩៣៩ ១	
២២	មន្ទីរពេទ្យបង្អែកខ្ពង់រ្បៅ	០៧៨ ៨៩១ ៩១៣ ០១២ ៩១០ ០៦២	០១២ ៩៧៨ ៩២៥		ស្វាយរៀង
២៣	មន្ទីរពេទ្យបង្អែកស្វាយរៀង	០៤៤ ៩៤៥ ១១១	០១២ ៩៥៣ ៩៧៥	០៩៧ ៧៨៣ ៨៧៦ ៥	
២៤	មន្ទីរពេទ្យបង្អែកជីកូ	០១១ ៣៩៤ ១៧៨	០១២ ៨០៥ ២៣៦ ០១២ ៧៦១ ០៨៩		កំពង់ឆ្នាំង
២៥	មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង	០២៦ ៩៨៨ ១១១	០១៥ ២៥០ ១១១ ០១២ ៧០២ ២៥១		
២៦	មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច	០៨៥ ៥៨៧ ៧៥៧	០៨៥ ៥៨៧ ៧៩០ ០១២ ៤៩៧ ៣០៨	០៨៨ ៩៧២ ១០១ ៦	



ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទទួលបាន ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានីខេត្ត
៥៤	មន្ទីរពេទ្យបង្អែកខេត្តកំពត	០១២ ២៨៧ ២៦៨	០១២ ៣១៦ ១៣៥ ០១២ ៩៥៥ ៩៨៦		កំពត
៥៥	មន្ទីរពេទ្យបង្អែកកំពង់ត្រាច	០១២ ៧៣៣ ៤៦៨	០៩២ ៣៨៣ ៦៣២	០១២ ៧៣៣ ៤៦៨ ០៨៨ ៨៧៣ ២៤៦ ៨	
៥៦	មន្ទីរពេទ្យបង្អែកខេត្តកែប	០១២ ៩៦២ ៣២០	០១២ ៨២៥ ២៧៧ ០១២ ៨២៥ ២៧៧		កែប
៥៧	មន្ទីរពេទ្យបង្អែកស្រែអំបិល	០១៦ ២២២ ១៨៦	០១៦៨៧៧ ០០៦		កោះកុង
៥៨	មន្ទីរពេទ្យបង្អែកខេត្តកោះកុង	០១៦ ៣០០ ១១៩	០១៦ ២០៤ ៨៨៧ ០៩៧ ៧៩៥ ៨៧៨ ៨		
៥៩	មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង	០១២ ២៦៩ ៣៨៨	០១២ ៨៣៣ ២៦១		បាត់ដំបង
៦០	មណ្ឌលសុខភាពត្រាង	០៩៥ ២២៨ ៨៩៣ ០៩៧ ៩១៤ ៥៨៧ ០	០១៧ ២៦៩ ៣៦៣		
៦១	មណ្ឌលសុខភាពស្តៅ	០១២ ៥៨១ ៦៥៤ ០៩២ ២៦៤ ១៦៣	០១២ ៦៧០ ៩៩៦		
៦២	មន្ទីរពេទ្យបង្អែកសំពៅលូន	០១២ ៩៧៤ ២២៣ ០៨៨ ៩១៨ ១០០ ៥	០១២ ៤៤៨ ១៩៦		
៦៣	មន្ទីរពេទ្យបង្អែកថ្មគោល	០៩២ ៧៨៦ ៣៤៦	០៩២ ៩០៣ ៤៩៤		ប៉ៃលិន
៦៤	មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន	០៩៧ ៦២៨ ៤៣៣ ៣	០៩៧ ៧៦៩ ៩៨៣ ៧		
៦៥	មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់	១៥៥២/ ០០១០	០១២ ៨២៨ ៤៦៦		ពោធិ៍សាត់
៦៦	មណ្ឌលសុខភាពពេជ្រ	០៩២ ៣០៧ ២៧៨			
៦៧	មន្ទីរពេទ្យបង្អែកស្រុកក្រគរ	០៩២ ៨១១ ១៦១	០៩៧ ១២២ ២៣៤ ៤		
៦៨	មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ	០១២ ៨៥០ ៥៩០			កំពង់ធំ
៦៩	មន្ទីរពេទ្យបារាយណ៍-សន្ទុក	០១២ ៩២៧ ១៤២ ០១២ ៧៨២ ៤១៧	០១២ ៨៦៧ ៥៧៣ ០១៧ ៥៥៩ ៣៨៧		
៧០	មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ	០១៧ ៣៨៨ ៧៥០ ០១២ ៩៤៧ ៩៣២	០១២ ៩៤៧ ៩៣២ ០៩២ ៩៥៤ ៣៦៧		ស្ទឹងត្រែង
៧១	មន្ទីរពេទ្យបង្អែកស្មោង	០១២ ៧៦៨ ៤៤៣ ០១២ ៧៩៤ ៣៤៩	០១២ ៧៩៤ ៣៤៩ ០៩២ ២៩១ ៩៥៩		
៧២	មន្ទីរពេទ្យខេត្តស្ទឹងត្រែង	០៩២ ៧៩៩ ៤៦៤ ០៨៨ ៨៨៤ ៩៤៨ ៣	០១២ ៩០៥ ៥៩០ ០៩៧ ៩៧៨ ០៨៧ ៨		រតនគិរី
៧៣	មន្ទីរពេទ្យខេត្តរតនគិរី	០១៧ ៩៣៦ ៩៤៥ ០១២ ៨៤០ ៨០៨ ០១៧ ៣៥៧ ៣២០	០១២ ៥០៥ ០០៨ ០១២ ៥២៨ ០០៨		
៧៤	មន្ទីរពេទ្យបង្អែកសែនមនោរម្យ	០៩៧ ៧១២ ១៤៤ ៥ ០១២ ៩៦១ ៧៤៤	០៩៧ ៤៧៣ ៩៦៨ ៥ ០៨៨ ៩៩៨ ៦៥៦ ៦		មណ្ឌលគិរី
៧៥	មណ្ឌលសុខភាពអូរអាម	០៩៧ ៤៧៨ ៧៧៩ ៧	០១១ ៦០៧ ៧៨៣ ០៨៨ ៣៣២ ៩១១ ៨		
៧៦	មណ្ឌលសុខភាពកែវសីម៉ា	០៩៧ ៦៧៨ ៨៥៣ ៣	០១២ ២៦៦ ១៥២ ០៩៧ ៨៥០ ៤៧៦ ៥		ឧត្តរមានជ័យ
៧៧	មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ	០១២ ៧២៣ ១២១ ០៩២ ១៤១ ៨៣៥	០៧៨ ២២៩ ៧៩៧ ០៧៨ ៩៧៩ ៧២៩		
៧៨	មណ្ឌលសុខភាពអូរស្នាម	០១១ ៧៣៦ ៨៨៦			ព្រះវិហារ
៧៩	មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង	០៧៦ ៥២៦ ២៤៩១	០១១ ៦៧០ ១៧៤ ០៧៧ ៥០៨ ០៥៧		
៨០	មន្ទីរពេទ្យបង្អែក ១៦មករា	០១២ ៣៧១ ៦១៨	០១២ ៨៩២ ៩០៩ ០១២ ៤២៦ ៥១៩		ព្រះវិហារ
៨១	មណ្ឌលសុខភាពភ្នំដេក	០៩២ ២២៧ ៦១៦ ០៩៧ ៨២២ ២៦៦ ៤	០៩៧ ៣៩៤ ៤៦៦ ៩ ០៩២ ៩៥៦ ៥៦៩		
៨២	មណ្ឌលសុខភាពជាំក្សាន្ត		០១២ ៩៣៨ ១៥៩ ០៩៧ ៧៥២ ៧៧៧ ៣		
៨៣	មណ្ឌលសុខភាពស្រែអែម		០៩៩ ៣៥៨ ៤៤៧		



**ក្រសួងព័ត៌មាន**

MINISTRY OF INFORMATION

លេខ : ១០៤ ព.ម ក្របក

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

**ប្រកាស**  
**រដ្ឋមន្ត្រីក្រសួងព័ត៌មាន**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០១៩៦/១២ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០៨៥៥/០៧ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៩៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧១/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលអង្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ ជាអង្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង អង្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន
- បានឃើញប្រកាសរបស់ក្រសួងព័ត៌មានលេខ ២២៥ ព.ម.ប្រ.ក ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០០៩ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយ ព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ
- យោងលិខិតរបស់លោក ជាវ ប៊ុនរិទ្ធ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ ស្តីពីសំណើសុំបន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ។

**សម្រេច**

- ប្រការ១ :** អនុញ្ញាតឱ្យព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " បន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយ ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
- ប្រការ២ :** រាល់ដំណើរការបោះពុម្ពផ្សាយត្រូវគោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវដាក់អាស័យដ្ឋានទីចាត់ការព្រឹត្តិបត្រ ឈ្មោះចាងហ្វានការផ្សាយ និងឈ្មោះអាស័យដ្ឋានពេញលេញ នៅលើទំព័រព្រឹត្តិបត្ររបស់ខ្លួន ព្រមទាំងយកព្រឹត្តិបត្រ មួយចំនួនមកតម្កល់ទុកនៅនាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួង ព័ត៌មាន និងចំនួន ០២ ច្បាប់ តម្កល់ទុកនៅបណ្ណាល័យជាតិ ។
- ប្រការ៣ :** ក្នុងករណីប្រព្រឹត្តិល្មើសដូចចែងក្នុងប្រការ១ និងប្រការ២ ខាងលើ សាមីខ្លួនត្រូវទទួលទោសតាមច្បាប់ជាធរមាន ។
- ប្រការ៤ :** ប្រកាសនេះមានប្រសិទ្ធភាពរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
- ប្រការ៥ :** អង្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងចាងហ្វានការផ្សាយព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ត្រូវអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។



- ចម្លងជូន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមហាផ្ទៃ
  - ក្រសួងយុត្តិធម៌
  - គ្រប់សមាគមអ្នកសារព័ត៌មានកម្ពុជា
  - វេបស៊ីតរបស់ក្រសួងព័ត៌មាន
  - សារព័ទ្ធន
  - ឯកសារ - កាលប្បវត្តិ